



ជីវិតថ្មី សកម្មភាពថ្មីៗ

New Life, New Activities

នៅពេលដែលយើងនៅជាកុមារភាព យើងធ្វើកិច្ចការតាមរបៀបដែលកុមារៗធ្វើ។ យើងលេងល្បែងកម្សាន្ត និងស្វែងយល់អ្វីៗ ដែលមាននៅជុំវិញយើង។ យើងចូលចិត្តរត់ លោត និងលេង។ ការទទួលខុសត្រូវរបស់យើងមិនសូវមានច្រើនទេ ពីព្រោះឪពុកម្តាយរបស់យើងយកចិត្តទុកដាក់នឹងយើង។

ប៉ុន្តែ ជីវិតរបស់យើងផ្លាស់ប្តូរនៅពេលដែលយើងពេញវ័យឡើង។ យើងចាប់ផ្តើមចេះថែរក្សាខ្លួនយើង។ យើងបង្កើតបានជាគ្រួសារផ្ទាល់ខ្លួន និងចាប់ផ្តើមទំនុកបម្រុងពួកគេ។ អ្វីៗដែលយើងធ្វើនៅពេលទំនេររបស់យើងក៏មានការផ្លាស់ប្តូរដែរ។ នៅពេលដែលចំណាប់អារម្មណ៍ និងជំនាញរបស់យើងបានរីកចម្រើនឡើង នោះសកម្មភាពរបស់យើងក៏រីកចម្រើនដែរ។

ការផ្លាស់ប្តូរស្រដៀងគ្នានេះ បានកើតឡើងក្នុងជីវិតយើងហើយនៅពេលឥឡូវនេះ។ ជីវិតខាងវិញ្ញាណរបស់អ្នកកំពុងតែលាតត្រដាង។ នៅពេលអ្នក “រីកចម្រើនឡើង” នៅក្នុងព្រះគ្រិស្ត ចំណាប់អារម្មណ៍ថ្មីត្រូវបានជំនួសឡើង។ ការទទួលខុសត្រូវថ្មីក៏កើតឡើង - ជាការទទួលខុសត្រូវដែលអាចនាំមកនូវរង្វាន់ និងការស្តាប់ចិត្តថ្មីដល់អ្នក។ នៅក្នុងមេរៀននេះ យើងនឹងមើលពីការផ្លាស់ប្តូរ និងសកម្មភាពពិសេសទាំងនេះ។ អ្នកនឹងឃើញថាអ្នកដទៃទៀតក៏ចែករំលែកចំណាប់អារម្មណ៍ថ្មីជាមួយអ្នកដែរ!

គម្រោងការ

- ក. ចំណាប់អារម្មណ៍ថ្មី New Interests
- ខ. សកម្មភាពថ្មី New Activities
- គ. ទីបន្ទាល់ថ្មី New Testimony
- ឃ. ដៃគូថ្មី New Partnership

គោលដៅ

- ១. កំណត់ពីចំណាប់អារម្មណ៍ថ្មីដែលអ្នកមាន។
- ២. ចូលរួមជាមួយអ្នកដទៃដែលមានចំណាប់អារម្មណ៍ថ្មីដូចអ្នកមានដែរ។
- ៣. ជ្រើសប្រាប់អ្នកដទៃពីជំនឿរបស់អ្នកនៅក្នុងអង្គព្រះយេស៊ូគ្រីស្ទ។
- ៤. កំណត់ពីរបៀបដែលអ្នកអាចក្លាយជាដៃគូជាមួយព្រះជាម្ចាស់បាន។

ក. ចំណាប់អារម្មណ៍ថ្មី New Interests

គោលដៅទី១. ប្រាប់អំពីចំណាប់អារម្មណ៍ថ្មីដែលអ្នកមាន។

តើអ្នកចំណាយពេលវេលារបស់អ្នកយ៉ាងដូចម្តេចដែរ? How Do You Spend Your Time?

ជាការពិត អ្នកត្រូវចំណាយពេលវេលាក្នុងមួយថ្ងៃ ដើម្បីធ្វើការបរិភោគអាហារ និងគេង ប៉ុន្តែតើអ្នកចំណាយពេលវេលាផ្សេងទៀតដោយរបៀបណា? អ្វីដែលមនុស្សធ្វើនៅក្នុងពេលទំនេររបស់គេអាស្រ័យទៅលើអ្វីដែលពួកគេ និងក្រុមគ្រួសាររបស់ពួកគេចូលចិត្តភាគច្រើន។ អ្នកខ្លះធ្វើការគ្រប់ពេលវេលា អ្នកខ្លះទៀតលេងកម្សាន្ត។ អ្នកខ្លះទៀតទៅក្រុមជំនុំ និងរួមចំណែកនៅក្នុងព័ន្ធកិច្ច រីឯអ្នកផ្សេងទៀតមិនបានរួមចំណែកអ្វីឡើយ។ អ្នកប្រហែលជាមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើអ្វីមួយដែលអ្នកចូលចិត្តឡើយ។ ប៉ុន្តែអ្នកពិតជាបានចំណាយពេលវេលាសម្រាប់អ្វីដែលធ្វើឱ្យចូលចិត្តខ្លាំងបំផុតមិនខាន។

លំហាត់អនុវត្ត

- ១ អ្វីដែលមនុស្សធ្វើនៅក្នុងពេលទំនេររបស់គេច្រើនតែត្រូវបានកំណត់ដោយ
 - ក) ពេលវេលាដែលគេមាន។
 - ខ) ចំណាប់អារម្មណ៍សំខាន់របស់គេ។
 - គ) គំនិតរបស់អ្នកដទៃ។

នៅពេលដែលចំណាប់អារម្មណ៍របស់អ្នកផ្លាស់ប្តូរ When Your Interests Change

អ្នកមិនលេងល្បែងកម្សាន្តដូចដែលអ្នកចូលចិត្តនៅពេលអ្នកនៅក្មេងឡើយ ពីព្រោះអ្នករស់ធ្វើអ្វីដែលអ្នកចូលចិត្ត ជាង នៅពេលឥឡូវនេះ។ នៅពេលដែលចំណាប់អារម្មណ៍របស់អ្នកផ្លាស់ប្តូរ សកម្មភាពរបស់អ្នកក៏ផ្លាស់ប្តូរដែរ។

មិត្តភក្តិចាស់ៗរបស់អ្នកអាចមានការភ្ញាក់ផ្អើល នៅពេលដែលអ្នកមិន "ចំណាយពេលដ៏ល្អ" ជាមួយពួកគេ ក្នុងរឿង ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ឬ ព្រលឹងវិញ្ញាណរបស់អ្នក។ ពួកគេមិនអាចយល់ពីជីវិតដែលមានអំណរវិភាយពេញ ដោយអត្ថប្រយោជន៍ មានសកម្មភាពដែលធ្វើឱ្យស្តាប់ចិត្តនោះឡើយ។

តើអ្នកអាចវិលត្រឡប់ទៅធ្វើអ្វីដែលអ្នកដឹងថា មិនអាចធ្វើឱ្យអ្នកស្តាប់ចិត្តបានដែរឬទេ? ចូរសួរទៅបុរសម្នាក់ដែល កំពុងតែបរិភោគអាហារ ដែលសល់ពីគេ នៅក្នុងគំនរសំរាម ហើយបន្ទាប់មក គាត់ត្រូវបានគេអញ្ជើញឱ្យបរិភោគអាហារ ជាមួយមិត្តភក្តិអ្នកមានជារៀងរាល់ថ្ងៃ។ តើគាត់ចង់ទៅបរិភោគអាហារសំណល់ដែលពីគេទៀតដែរឬទេ?

លំហាត់អនុវត្ត

២ ចូរពណ៌នាអំពីចំណាប់អារម្មណ៍ថ្មីដែលអ្នកមាន ចាប់តាំងពីអ្នកបានទទួលព្រះយេស៊ូជាព្រះសង្គ្រោះរបស់អ្នក។

.....

៣ ចូរពណ៌នាអំពីអ្វីដែលអ្នកធ្វើនៅពេលឥឡូវនេះ ខុសគ្នាពីអ្វីដែលអ្នកមិនបានធ្វើនៅមុនអ្នកទទួលជឿព្រះយេស៊ូ។

.....

គោលបំណងខុសប្លែកពីមុន A Different Purpose

ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ អ្នកមានចំណាប់អារម្មណ៍ថ្មី។ ចំណាប់អារម្មណ៍ទាំងនេះនឹងដឹកនាំអ្នកចូលក្នុង សកម្មភាពនានាតាមក្រុម និងការទទួលខុសត្រូវផ្ទាល់ខ្លួន។ អ្នកនៅតែបន្តធ្វើកិច្ចការមួយចំនួនដែលអ្នកធ្លាប់ធ្វើពីមុន ការងារ ការបរិភោគ ការគេង និងការងារនៅផ្ទះ- ប៉ុន្តែ ជីវិតពិតប្រាកដរបស់អ្នកនឹងទាក់ទងយ៉ាងសំខាន់ជាមួយចំណាប់ អារម្មណ៍ថ្មីរបស់អ្នក។

លើសជាងនេះទៅទៀត នៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកចង់នៅជាមួយគេ និងផ្តល់ចិត្តបុគ្គលនោះ។ ឥឡូវនេះ ដោយសារអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកនឹងចង់ចំណាយពេលជាមួយព្រះអង្គ និងធ្វើអ្វីៗឱ្យព្រះអង្គគាប់ ព្រះហឫទ័យ។

លំហាត់អនុវត្តន៍

៤ គោលបំណងផ្សេងរបស់អ្នកក្នុងនាមជាកូនរបស់ព្រះជាម្ចាស់គឺដើម្បី

- ក) ព្យាយាមរកលុយឱ្យបានច្រើន ។
- ខ) រីករាយជាមួយជីវិត និង ការងារល្អរបស់អ្នក។
- គ) ចំណាយពេលវេលាជាមួយព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខ។

យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព្រះរាជ្យរបស់ព្រះបិតា និងអ្វីដែលព្រះអង្គកំពុងធ្វើនៅផែនដីនេះ ។ ព្រះអង្គកំពុងតែធ្វើការនៅពេលឥឡូវនេះ ដោយនាំបុរស និងស្ត្រី ព្រមទាំងកូនក្មេងៗ មកឯព្រះអង្គតាមរយៈការផ្សាយ ដំណឹងល្អអំពីព្រះយេស៊ូ។ ព្រះអង្គកំពុងសាងសង់ក្រុមជំនុំរបស់ព្រះអង្គ ហើយព្រះអង្គបានហៅយើងឱ្យធ្វើការជាមួយ ព្រះអង្គ។ ពិតជាឯកសិទ្ធិដ៏វិសេសមែន!

លំហាត់អនុវត្តន៍

៥ យើងមានចំណែកនៅក្នុងអ្វីដែលព្រះជាម្ចាស់កំពុងធ្វើសព្វថ្ងៃនេះដោយ

- ក) ពន្យល់អំពីមាតិកានៃការសង្គ្រោះដល់អ្នកដទៃ ។
- ខ) ត្រួតត្រាលើអស់អ្នកដែលមិនមែនជាគ្រិស្តបរិស័ទ ។
- គ) ធ្វើបុណ្យ និងកូនពិធីខាងសាសនាជាច្រើន ។

ខ.សកម្មភាពថ្មី New Activities

គោលដៅទី២. ចូលរួមជាមួយអ្នកដទៃទៀតដែលមានចំណាប់អារម្មណ៍ថ្មីដូចអ្នកមានដែរ

ចំណាប់អារម្មណ៍ថ្មីរបស់អ្នក នៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ នឹងធ្វើឱ្យអ្នករស់ ព្រមទាំងសប្បាយរីករាយ។ ចំណុចខាងក្រោមនេះ ជាសកម្មភាពដែលផ្តល់ដល់អ្នកនូវគោលបំណង និងអត្ថន័យថ្មីសម្រាប់ជីវិតរបស់អ្នក។

ការចូលរួមក្នុងក្រុមជំនុំ Church Attendance

ព្រះជាម្ចាស់មានផែនការសម្រាប់គ្រិស្តបរិស័ទគ្រប់រូប ធ្វើជាសមាជិករបស់ក្រុមជំនុំតាមមូលដ្ឋាន។ ក្នុងការរក្សាតាម ផែនការនេះ គ្រិស្តបរិស័ទដែលរស់នៅជិតគ្នា ជួបគ្នាជាទៀតទាត់ ដើម្បីថ្វាយបង្គំព្រះជាម្ចាស់ លើកទឹកចិត្តទៅវិញទៅមក

សិក្សាព្រះគម្ពីរ និងចែកចាយជំនឿរបស់គេជាមួយអ្នកដែលត្រូវការស្គាល់អំពីព្រះយេស៊ូគ្រីស្ទ។ នេះគឺជារបៀបដែលគេជួយគ្នាទៅវិញទៅមក ដើម្បីធ្វើកិច្ចការដែលព្រះជាម្ចាស់បានប្រទានដល់គេ។

ការជួបជុំទាំងនេះ ឬ កម្មវិធីថ្វាយបង្គំរបស់ក្រុមជំនុំ អាចធ្វើនៅតាមផ្ទះនរណាម្នាក់ ឬនៅក្នុងអាគារណាមួយដែលថ្វាយដល់ព្រះជាម្ចាស់សម្រាប់គោលបំណងថ្វាយបង្គំ។ អ្នកអាចចង់ចូលរួមកម្មវិធីទាំងនេះឱ្យបានញឹកញាប់តាមលទ្ធភាព និងនាំមិត្តភក្តិមកជាមួយអ្នកដើម្បីស្តាប់ព្រះបន្ទូល។ អ្នកនឹងរីករាយនឹងការប្រកបគ្នារវាងបងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងព្រះគ្រីស្ទ និងលើសពីនេះទៀតនោះ គឺវត្តមានរបស់ព្រះជាម្ចាស់នៅពេលដែលអ្នកថ្វាយបង្គំព្រះអង្គ។

ក្នុងពេលដ៏ឆាប់រហ័ស អ្នកនឹងចង់ក្លាយជាសមាជិកនៃក្រុមជំនុំរបស់ព្រះជាម្ចាស់ ដោយបម្រើ និងប្រកាសដំណឹងល្អ។ ចូររួមចំណែកនៅក្នុងកម្មវិធី និងរីករាយជាមួយផលប្រយោជន៍ និងការប្រទានព្រះពររបស់ព្រះអង្គ។ មេរៀនទាំងនេះនឹងជួយអ្នកឱ្យក្លាយជាសមាជិកដ៏ល្អម្នាក់បាន។

លំហាត់អនុវត្តន៍

៦ កថាខណ្ឌដែលអ្នកអានពណ៌នាសកម្មភាពចំនួនបួនដែលគ្រីស្ទបរិស័ទធ្វើនៅពេលពួកគេជួបជុំគ្នា។ បញ្ជីនៅខាងក្រោម នេះខ្វះសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងនេះ។ សូមសរសេរវាក្នុងចន្លោះដែលដាក់ជូន

- ក) ការស្តាប់ព្រះបន្ទូលចេញពីក្នុងព្រះគម្ពីរ ។
- ខ) ការសរសើរព្រះជាម្ចាស់ និងការអរព្រះគុណព្រះអង្គ ។
- គ) ការធ្វើទីបន្ទាល់អំពីជំនឿរបស់ពួកគេ ។
- ឃ)

តើមានអ្វីកើតឡើងប្រសិនបើថ្ងៃណាមួយគ្រូគង្វាល ឬក៏គ្រីស្ទបរិស័ទដទៃទៀតធ្វើខុសចំពោះអ្នកដោយអចេតនា? នៅពេលដែលកូនម្នាក់ធ្វើឱ្យកូនម្នាក់ទៀតក្នុងគ្រួសារឈឺចាប់ គេមិនបានចាកចេញពីផ្ទះទេ។ ប៉ុន្តែបើការនេះកើតឡើងនៅក្នុងក្រុមជំនុំ គ្រីស្ទបរិស័ទមួយចំនួនបះបោរ និងបដិសេធមិនព្រមរិលត្រឡប់ទៅព្រះវិហារឡើយ។ ផ្ទុយទៅវិញ ពួកគេជ្រើសរើសនៅផ្ទះ ដោយយកលេសថាថ្វាយបង្គំព្រះជាម្ចាស់នៅផ្ទះវិញ។ សូមប្រុងប្រយ័ត្ន វាគឺជាល្បិចដ៏ពេញនិយមដែលវិញ្ញាណអាក្រក់ប្រើ ដើម្បីធ្វើឱ្យគ្រីស្ទបរិស័ទខ្សោយ និងបំបែកពួកគេចេញពីព្រះអម្ចាស់។

សូមចាំថា ព្រះបិតារបស់អ្នកចង់ឱ្យបុត្របុត្រីរបស់ព្រះអង្គជួបព្រះអង្គនៅក្នុងព្រះដំណាក់របស់ព្រះអង្គ។ អាគារមិនសូវល្អ ហើយអ្នកប្រហែលជាមិនយល់ព្រមជាមួយអ្វីដែលកើតឡើង ប៉ុន្តែអ្នកត្រូវការជួបជាមួយបងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងព្រះគ្រីស្ទ ដើម្បីថ្វាយបង្គំព្រះអម្ចាស់ សិក្សាព្រះគម្ពីរជាមួយគ្នា និងលើកទឹកចិត្តគ្នាទៅវិញទៅមក។ ហេប្រើ ១០២៥

បានណែនាំថា "មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តទៅ វិញទៅមក អោយបានរឹតតែខ្លាំងឡើង ដោយឃើញថាថ្ងៃនៃព្រះអម្ចាស់ កាន់តែជិតមកដល់ហើយ។"

លំហាត់អនុវត្ត

៧ ប្រសិនបើគ្រូគង្វាលនិយាយអ្វីមួយដែលធ្វើឱ្យអ្នកអាក់អន់ចិត្ត អ្នកត្រូវ

- ក) ឈប់ទៅព្រះវិហារ ឬ រកព្រះវិហារមួយទៀត ។
- ខ) ប្រាប់អ្នកដទៃថាគាត់មិនមែនជាគ្រូគង្វាលល្អទេ ។
- គ) អត់ទោសឱ្យគាត់ និងបន្តចូលរួមថ្វាយបង្គំ ។

៨ អ្នកដែលជឿ មិនចាំបាច់ជួបជុំជាមួយគ្រិស្តប្រវិស័ទដទៃទេ។ យើងត្រូវលើកគេពីការណែនាំរបស់ព្រះគម្ពីរនៅក្នុង

ការអានព្រះគម្ពីរ Bible Reading

យើងបាននិយាយគ្នាអំពីសារៈសំខាន់ នៃការអានព្រះគម្ពីរជាញឹកញាប់។ តើអ្នកអាចនាំគ្រួសាររបស់អ្នកចូលរួម អានព្រះគម្ពីរ និងអធិស្ឋានជាញឹកញាប់បានទេ? យើងហៅការនេះថា អាសនៈគ្រួសារ ឬ ការថ្វាយបង្គំនៅក្នុងគ្រួសារ។ ការចំណាយពេលសន្តិវេលាគ្រួសារ ជាញឹកញាប់ គឺជាការទៅជាព្រះពរសម្រាប់គ្រួសាររបស់អ្នក។ សេចក្តីពិតចេញពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលអ្នកចែកចាយ នឹងដឹកនាំ ព្រមទាំង ពង្រឹងអ្នកឱ្យរឹងមាំឡើងជាញឹកញាប់។ នៅពេល ដែលអ្នកជួបគ្នា អ្នកអាចចំណាយពេលអធិស្ឋានសម្រាប់សេចក្តីត្រូវការគ្នាទៅវិញទៅមកនៅក្នុងគ្រួសាររបស់អ្នក។

លំហាត់អនុវត្ត

៩ ប្រហែលជាអ្នកចង់ចាប់ផ្តើមមានសន្តិវេលា (ការចំណាយពេលជាមួយព្រះ) ក្នុងគ្រួសាររបស់អ្នក។ ចូរគូសរង្វង់ពី ប្រយោគដែលរៀបរាប់អំពីអ្វីដែលអ្នកត្រូវធ្វើ។

- ក) ជួបជុំនៅផ្ទះជាញឹកញាប់
- ខ) ចែកចាយសេចក្តីត្រូវការ និងទូលសូមជំនួយពីព្រះជាម្ចាស់
- គ) រាប់បញ្ចូលតែកូនក្មេងដែលធំ
- ឃ) ជួបនៅព្រះវិហារមួយសប្តាហ៍ម្តង
- ង) លើកទឹកចិត្តបុគ្គលម្នាក់ៗឱ្យចេះអធិស្ឋាន
- ច) អានព្រះគម្ពីរ
- ឆ) អរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះពរ

ការអធិស្ឋាន: នៅពេលដែលគួរអធិស្ឋាន Prayer: When to Pray

ការអធិស្ឋានគឺជាជំនួយដ៏សំខាន់ ដែលគ្រិស្តបរិស័ទអាចធ្វើបាន។ នៅពេលដែលអ្នកអធិស្ឋាន ហើយ ព្រះជាម្ចាស់ឆ្លើយតប អ្នកកំពុងធ្វើកិច្ចការជាមួយនឹងព្រះជាម្ចាស់ ដូច្នេះចូរចំណាយពេលដើម្បីអធិស្ឋាន។

- នៅពេលអ្នកភ្ញាក់ពីដំណេកពីព្រលឹម ចូរចាប់ផ្តើមថ្ងៃនេះជាមួយព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងប្រទានកម្លាំង ដល់រូបកាយ សីលធម៌ និង វិញ្ញាណរបស់អ្នក សម្រាប់ដោះស្រាយបញ្ហាជារៀងរាល់ថ្ងៃ។
- ចូរអរព្រះគុណដល់ព្រះជាម្ចាស់ដែលប្រទានអាហារដល់អ្នកមុនពេលដែលអ្នកញ៉ាំ។
- ធ្វើសន្តិវេទនាក្នុងគ្រួសារ នៅពេលព្រឹក ឬពេលយប់។
- ចំណាយពេលអធិស្ឋាននៅក្នុងអំឡុងពេលនៃការថ្វាយបង្គំ និងនៅពេលអ្នកមកដល់ព្រះវិហារមុនម៉ោងថ្វាយបង្គំ ចាប់ផ្តើម។ ព្រះយេស៊ូបានមានព្រះបន្ទូលថា “ដំណាក់របស់យើង ត្រូវធ្វើជាកន្លែងសំរាប់ថ្វាយបង្គំ” (ម៉ាថាយ ២១:១៣) ។
- ចូរថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់គ្រប់ពេលវេលាទាំងអស់ អរព្រះគុណដល់ការប្រទានព្រះពររបស់ ព្រះអង្គ និងទូលសូមជំនួយពីព្រះអង្គ។ អ្នកមិនបាច់ចាំនិយាយឮៗទៅកាន់ព្រះបិតាឡើយ ព្រះអង្គជ្រាបពីគំនិត របស់អ្នក។
- មុននឹងអ្នកចូលគេង ចូរអរព្រះគុណដល់ព្រះជាម្ចាស់ដែលព្រះអង្គប្រទានការការពារពេញមួយថ្ងៃ។ ទូលសូម ដល់ព្រះអង្គអត់ទោសដល់កំហុសដែលអ្នកបានធ្វើខុស នឹងថ្វាយការទុកចិត្តដល់ព្រះអង្គពេញមួយយប់។

លំហាត់អនុវត្តន៍

១០ ចូរប្រើបញ្ជីដែលអ្នកបានអានធ្វើជាមគ្គុទេសក៍សម្រាប់ការអធិស្ឋានរបស់អ្នក។ ដោយចំណុចនៅខាងមុខពេលវេលាដែល អ្នកចង់អធិស្ឋាន ។

ការអធិស្ឋាន: របៀបដែលអ្នកអធិស្ឋាន Prayer: How to Pray

អ្នកអាចអាចនិយាយទៅកាន់ខ្លួនឯងថា “ប៉ុន្តែ ខ្ញុំមិនដឹងពីរបៀបអធិស្ឋានផង”។ ការអធិស្ឋានមិនមែនជារឿង លំបាកនោះទេ។ ការអធិស្ឋានគ្រាន់តែជាការនិយាយទៅកាន់ព្រះជាម្ចាស់ ដូចអ្នកធ្វើជាមួយមិត្តភក្តិរបស់អ្នកដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងជួយដល់អ្នក។

ចូរគិតអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នក និងអរព្រះគុណដល់ព្រះពរដែលព្រះអង្គប្រទានឱ្យ។ ប្រាប់ពី តម្រូវការរបស់អ្នក និងអ្នកដែលជាទីស្រឡាញ់របស់អ្នកដល់ព្រះអង្គ។ អធិស្ឋានឱ្យគ្រួសារ និងសាច់ញាតិរបស់អ្នក សម្រាប់ការសង្គ្រោះ។ អធិស្ឋានសម្រាប់គ្រូគង្វាល ក្រុមជំនុំ បងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងព្រះគ្រិស្ត និងសម្រាប់កិច្ចការ

ទាំងអស់របស់ព្រះជាម្ចាស់នៅលើផែនដី។ អធិស្ឋានសម្រាប់អ្នកជឿថ្មី និងបញ្ហាដែលគេមាន។ អធិស្ឋានសម្រាប់ប្រទេសជាតិរបស់អ្នក។ គ្រាន់តែចាប់ផ្តើមអធិស្ឋាន នោះអ្នកនឹងរៀនពីរបៀបដែលត្រូវអធិស្ឋាន។

ព្រះយេស៊ូបានប្រទានគំរូមួយដល់អ្នក ដែលអ្នកអាចចងចាំ និងប្រើប្រាស់នៅក្នុងសេចក្តីអធិស្ឋានរបស់អ្នក។ ការអធិស្ឋាននេះ ដកស្រង់ចេញពីការអធិស្ឋានរបស់ព្រះអម្ចាស់។

នេះជារបៀបអធិស្ឋាន: “ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ សូមសំដែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ អោយមនុស្សលោកស្គាល់ សូមអោយព្រះរាជ្យ ព្រះអង្គបានមកដល់ សូមអោយព្រះហឫទ័យរបស់ព្រះអង្គ បានសំរេចនៅផែនដីដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសអោយយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសអោយអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយអោយយើងខ្ញុំចាញ់ការល្អឡើយ តែសូមរំដោះយើងខ្ញុំអោយរួចពីមារកំណាចវិញ ។” (ម៉ាថាយ ៦:៩-១៣)

លំហាត់អនុវត្ត

១១ ចូរចងចាំសេចក្តីអធិស្ឋានរបស់ព្រះជាម្ចាស់ ។

គ. ទីបន្ទាល់ថ្មី New Testimony

គោលដៅទី៣: ជ្រើសប្រាប់អ្នកដទៃពីជំនឿរបស់អ្នក នៅក្នុងអង្គព្រះយេស៊ូគ្រីស្ទ។

ការធ្វើជាបន្ទាល់ Witnessing

ធ្វើបន្ទាល់មានន័យថា ប្រាប់ដល់អ្នកដទៃពីអ្វីដែលព្រះជាម្ចាស់បានធ្វើជាមួយអ្នក។ អ្នកអាចធ្វើកិច្ចការនេះបាននៅឯផ្ទះ នៅតាមផ្លូវនៅពេលថ្ងាយបង្គំ ឬក៏តាមរយៈការសរសេរសំបុត្រ។ គឺដូចទៅនឹងអ្នកដទៃប្រាប់អ្នកអំពីព្រះគ្រីស្ទដែរ អ្នកអាចប្រាប់ដល់មិត្តភក្តិ និងសាច់ញាតិអ្នក។ អធិស្ឋានដើម្បីឱ្យពួកគេបានទទួលព្រះអម្ចាស់ ជាព្រះសង្គ្រោះ។

ព្រះគម្ពីរបានបញ្ជាក់ពីតម្រូវការនៃការប្រកាសពីជំនឿរបស់យើងនៅទីសាធារណៈ អំពីជំនឿរបស់យើងលើអង្គព្រះគ្រីស្ទ ដើម្បីឱ្យអ្នកដទៃដឹងថា ព្រះអង្គជាព្រះអង្គសង្គ្រោះរបស់យើង។ ព្រះគ្រីស្ទបានបង្ហាញដល់សាវ័ករបស់ព្រះអង្គឱ្យធ្វើសក្ខីភាព។ ប្រសិនបើអ្នកចង់បានសេចក្តីក្លាហាន ចូរទូលសូមដល់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងប្រទានដល់អ្នកជាពុំខាន។ មានមនុស្សជាច្រើនភ័យខ្លាចមិនហ៊ានប្រកាសពីព្រះជាម្ចាស់ដូចអ្នកនៅពេលនេះដែរ ប៉ុន្តែ គេបានយកឈ្មោះសេចក្តីភ័យខ្លាចរបស់គេ និងរកឃើញព្រះពរដ៏មហិមា និងកម្លាំងថ្មី នៅក្នុងការធ្វើសក្ខីភាពអំពីព្រះគ្រីស្ទ។ ព្រះអម្ចាស់ព្រះយេស៊ូបានមានព្រះបន្ទូលថា

អ្នកណាទទួលស្គាល់ខ្ញុំ នៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ត្រ ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខដែរ។ (ម៉ាថាយ ១០:៣២)

នៅក្នុងចំណោមមនុស្សដែលក្បត់ព្រះជាម្ចាស់ និង ក្នុងចំណោមមនុស្សមានបាបសម័យនេះ បើអ្នក ណាអៀនខ្មាស មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលស្គាល់ពាក្យរបស់ខ្ញុំ លុះដល់បុត្ររបស់មនុស្ស យាងមកប្រកបដោយសិរីរុងរឿង របស់ព្រះបិតាព្រះអង្គ និងទេវតាជីវិតទូទ្រង់ក៏នឹងខ្មាសអៀនមិនហ៊ាន ទទួលស្គាល់អ្នកនោះវិញដែរ។ (ម៉ាកុស ៥:៣៨)

លំហាត់អនុវត្តន៍

១២ ខាងក្រោមនេះ គឺជាបញ្ជីនៃមនុស្សដែលអ្នកអាចជួបជាញឹកញយ។ ចូរអធិស្ឋានសម្រាប់ពួកគេ និងទូលសូមដល់ ព្រះជាម្ចាស់ ដើម្បីជួយដល់ពួកគេ និងចែកចាយដល់គេពីអ្វីដែលព្រះជាម្ចាស់បានធ្វើជាមួយអ្នក។

- ក) គ្រួសារ និងសាច់ញាតិរបស់អ្នក ។
- ខ) មនុស្សដែលអ្នកធ្វើការជាមួយ ។
- គ) មិត្តភក្តិរបស់អ្នក ។
- ឃ) អ្នកជិតខាងរបស់អ្នក ។
- ង) អ្នកជំនួញនៅក្នុងសហគមន៍របស់អ្នក ។

ការច្រៀងថ្វាយព្រះជាម្ចាស់ Singing to the Lord

សមត្ថភាពនៃការច្រៀង និងលេងភ្លេងគឺជាអំណោយទានដ៏អស្ចារ្យរបស់មនុស្សដើម្បីលេងថ្វាយព្រះជាម្ចាស់។ នៅផ្ទះក្តី ឬ នៅក្រុមជំនុំក្តី ចម្រៀងរបស់អ្នក នឹងជួយលើកទឹកចិត្ត និងប្រទានពរដល់អ្នក និងអ្នកដទៃ។ វាមិនមែន ជាបញ្ហាទេ បើសម្លេងរបស់អ្នកមិនដែលទទួលការហាត់រៀនច្រៀង។ តើអ្វីដែលសំខាន់នោះគឺអ្នកសរសើរព្រះជាម្ចាស់ចេញ ពីដួងចិត្តរបស់អ្នកវិញ។

សូមព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នកអោយបានបរិបូណ៌។ ចូរប្រៀនប្រដៅ និង ដាស់តឿន គ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរច្រៀងអរព្រះគុណព្រះជាម្ចាស់ក្នុងចិត្តដោយប្រើទំនុកតម្កើង បទសរសើរ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ (កូឡូស ៣:១៦)

១៣ សម្រាប់អ្នកដែលច្រៀង រឿងសំខាន់បំផុតសម្រាប់គាត់គឺដើម្បី

- ក) បញ្ចេញសំឡេងដ៏ពិរោះ ។
- ខ) អាចច្រៀងនៅខាងមុខគេ ។
- គ) ច្រៀងផុសចេញពីចិត្តដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ ។

២៥. ដៃគូថ្មី New Partnership

គោលដៅទី៤: កំណត់ពីរបៀបដែលអ្នកអាចក្លាយជាដៃគូជាមួយព្រះជាម្ចាស់បាន

ការប្រកាសដំណឹងល្អ Preaching the Gospel

ការអធិប្បាយដំណឹងល្អ គឺជាសកម្មភាពសំខាន់ណាស់របស់ក្រុមជំនុំ។ មានមនុស្សមួយចំនួន បានថ្វាយពេលវេលាពេញពេល ដើម្បីធ្វើកិច្ចការនេះ ។ ព្រះជាម្ចាស់បានប្រទានទំនួលខុសត្រូវដល់គ្រូគង្វាល អ្នកផ្សាយដំណឹងល្អ និងបេសកជន ។

ការថ្វាយដង្ហាយ Giving

ព្រះបិតារបស់យើងសប្បុរស។ ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះអង្គយើងត្រូវរៀនប្រព្រឹត្តតាមរបៀបរបស់ព្រះអង្គ ។ នេះជាហេតុផលដ៏សំខាន់ដែលយើងត្រូវឱ្យ។ ការឱ្យទៅអ្នកដទៃជារបៀបមួយបង្ហាញថាយើងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ប្រាក់កាសដែលយើងដាក់ដង្ហាយនៅក្នុងក្រុមជំនុំជួយដល់មនុស្សជាច្រើន។ មានមនុស្សមួយចំនួនទៅជួបបងប្អូនប្រុសស្រី ដែលត្រូវការសំលៀកបំពាក់ អ្នកខ្លះទៀតគាំទ្រដល់ព័ន្ធកិច្ចគ្រូគង្វាល ហើយអ្នកខ្លះទៀតចេញថ្លៃភ្លើង ទឹក ឬ ការជួសជុលព្រះវិហារ។

ថវិការបស់យើងក៏អាចប្រើប្រាស់សម្រាប់ទិញព្រះគម្ពីរ សម្ភារ និងសៀវភៅទាក់ទងនឹងគ្រិស្តបរិស័ទដែរ។ វាក៏អាចប្រើក្នុងការចំណាយលើកម្មវិធីវិទ្យុ និងទូរទស្សន៍ ដើម្បីផ្សាយដំណឹង។ ព្រះជាម្ចាស់ប្រទានកិច្ចការដ៏សំខាន់ដល់កូនព្រះអង្គឱ្យប្រាប់មនុស្សអំពីសេចក្តីសង្គ្រោះ។ តាមរយៈការចំណាយថវិការបស់យើង យើងមានចំណែកនៅក្នុងការធ្វើកិច្ចការសំខាន់ទាំងនេះ។

ព្រះគម្ពីរពិពណ៌នាអំពីគំរូនៃការថ្វាយដង្ហាយ១ភាគ១០(ហៅថា ដង្ហាយដប់ភាគរយ) នៃប្រាក់ចំណូលរបស់យើងថ្វាយចំពោះកិច្ចការរបស់ព្រះជាម្ចាស់។ មានគ្រិស្តបរិស័ទជាច្រើនធ្វើតាមគំរូនេះ។ គេទទួលស្គាល់ថាអ្វីដែលគេមានសុទ្ធតែ

ព្រះជាម្ចាស់ប្រទានឱ្យ រួមទាំងកម្លាំងនៃការរកថវិការដែរ។ ជាការឆ្លើយតប គេថ្វាយដល់ព្រះជាម្ចាស់វិញ្ញាណដប់ប្រាំបី
ឈ្នួលប្រចាំថ្ងៃ។ អ្វីដែលគេបានថ្វាយ គឺយកទៅឧបត្ថម្ភគាំទ្រដល់ក្រុមជំនុំ។

គ្រិស្តបរិស័ទដែលឱ្យដោយសប្បុរស គេរកឃើញអំណរ ដែលក្លាយជាដៃគូរបស់ព្រះជាម្ចាស់។ នៅក្នុងពេលដូចគ្នា
នេះដែរ ពួកគេរកឃើញថា តម្រូវការរបស់គេបានបំពេញ ។ អ្នកអាចរកឃើញការអស្ចារ្យនេះសម្រាប់ខ្លួនរបស់អ្នក !

ព្រះយេស៊ូមានព្រះបន្ទូលថា “ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នា
ដែរ” (លូកា ៦:៣៨)។ ការឱ្យរបស់អ្នក នាំមកនូវព្រះពរចំនួនបីប្រភេទគឺ

១. ព្រះពរខាងវិញ្ញាណ: អ្នកក្លាយជាប្រភេទបុគ្គល ដែលព្រះជាម្ចាស់រៀបចំគម្រោងផែនការណ៍សម្រាប់អ្នកធ្វើជា
មនុស្សសប្បុរសចំពោះអ្នកដទៃ ។

២ ការស្តាប់ចិត្ត: អ្នកមានអំណរក្នុងការក្លាយជាសមាជិកនៃគ្រួសាររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ជាអ្នករ៉ាប់រងបន្ទុក
របស់អ្នក ។

៣. សុវត្ថិភាព: ព្រះជាម្ចាស់បានសន្យា បំពេញរាល់គ្រប់តម្រូវការរបស់អ្នកទាំងអស់។ នៅពេលដែលអ្នកគោរព
ស្តាប់បង្គាប់ព្រះអង្គ អ្នកអាចពឹងផ្អែកដល់ព្រះអង្គក្នុងការថែរក្សាអ្នក។ មានគ្រិស្តបរិស័ទជាច្រើនពាន់អ្នក
អាចប្រាប់អ្នកពីបទពិសោធន៍ ដែលព្រះជាម្ចាស់មិនដែលបោះបង់ចោលពួកគេឡើយ។

ចូរនាំយកដង្ហាយមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្នាំង ដើម្បីអោយមានស្បៀងអាហារក្នុងដំណាក់
របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បួងលយើងទៅនោះអ្នករាល់គ្នានឹងឃើញថាយើងនឹងបើក
ផ្ទៃមេឃបង្ហូរព្រះពរដ៏លើសលប់មកលើអ្នករាល់គ្នា។ (ម៉ាឡាគី ៣:១០)

ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសំរេចចិត្ត ដោយមិននឹងស្តាយ ឬ ទើសទ័លឡើយ ដ្បិត
ព្រះជាម្ចាស់សព្វព្រះហឫទ័យ នឹងអ្នកណាដែលធ្វើអំណោយដោយចិត្តរីករាយ។ (២កូរិនថូស ៩:៧)

លំហាត់អនុវត្តន៍

-
- ១៤ នៅខាងក្រោមនេះជាប្រយោគអំពីការថ្វាយបង្គំ។ តើប្រយោគមួយណា ប្រាប់ពីសារៈសំខាន់ដែលគ្រិស្តបរិស័ទត្រូវឱ្យ?
 - ក) ព្រះជាម្ចាស់សប្បុរស និងប្រទានកិច្ចការល្អសម្រាប់មនុស្សគ្រប់រូប។
 - ខ) អស់អ្នកដែលឱ្យនឹងទទួលបានការបំពេញតាមសេចក្តីត្រូវការផ្ទាល់ខ្លួនវិញ។
 - គ) ដង្ហាយដប់ភាគរយគឺជាប្រាក់មួយភាគដប់ដែលព្រះជាម្ចាស់រកបាន។

ការជួយតាមរបៀបដែលអ្នកអាចធ្វើបាន Helping In Any Way That You can

កិច្ចការអ្វីក៏ដោយដែលអ្នកធ្វើសម្រាប់ព្រះអម្ចាស់ ដូចជាការបោសសម្រាមនៅកន្លែងថ្វាយបង្គំ ផ្ទះអ្នកជិតខាង សាលាថ្ងៃអាទិត្យ នៅផ្ទះរបស់អ្នកជាដើម និងជួយអ្នកឱ្យរីកចម្រើនខាងវិញ្ញាណ។ សូមសួរទៅគ្រូគង្វាលរបស់អ្នកថាអ្នក អាចធ្វើអ្វីខ្លះដើម្បីថ្វាយព្រះជាម្ចាស់។

ការរួមចំណែកការងារនៅក្នុងការចាត់ចែងក្រុមជំនុំ Taking Part in Church Organization

មានរបៀបជាច្រើន ក្នុងការរួមចំណែកនៅក្នុងក្រុមជំនុំ។ ជាឧទាហរណ៍ ការចូលរួមកម្មវិធីសិក្សាថ្ងៃអាទិត្យ និងការ ប្រជុំក្រុមតូចៗ។ នៅទីនោះ អ្នកអាចធ្វើជាសមាជិកដ៏ស្មោះត្រង់នៅក្នុងថ្នាក់រៀន និងសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមប្រព័ន្ធ។ មិនត្រូវខកខានឱកាសនេះឡើយ។ បុរស ស្រ្តី យុវជន យុវនារី និងកុមារាកុមារី អាចមានក្រុម(អង្គការ) ផ្ទាល់ៗខ្លួន ។ នៅក្នុងការប្រជុំរបស់គេ គេថ្វាយបង្គំព្រះអម្ចាស់ និងធ្វើកិច្ចការជាច្រើន(គម្រោង) ថ្វាយព្រះអង្គ។ សូម ចូលរួមជាមួយក្រុមមួយ ក្នុងចំណោមក្រុមនេះ អ្នកនឹងទទួលបានការស្វាគមន៍ដ៏កក់ក្តៅ និងមានអំណរជាមួយនឹង សកម្មភាពទាំងនេះ។ ក្រុមទាំងនេះព្យាយាមឈោងចាប់ បង្ហាត់បង្រៀន និងជួយដល់អ្នកដែលខ្វះខាត។ ទោះបីជាបុគ្គល ម្នាក់អាចធ្វើបានកិច្ចការបន្តិចបន្តួចក៏ដោយ ព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមការរួមរួមរបស់បុត្រាបុត្រីព្រះអង្គដែល កំពុងធ្វើការនៅលើផែនដីនេះថ្វាយព្រះអង្គ ។

លំហាត់អនុវត្តន៍

១៥ ចំណុចខាងក្រោមនេះ ជារបៀបដែលមនុស្សរួមចំណែកបាននៅក្នុងក្រុមជំនុំ? ចូរគូសរង្វង់នៅពីមុខចំណុចដែលអ្នក គិតថាអ្នកអាចធ្វើបាន ។ ស្នើសុំទៅគ្រូគង្វាល ឬ អ្នកដឹកនាំអ្នកដើម្បីធ្វើវា។

- ក) ការប្រមូល ឬ រាប់ប្រាក់ដង្ហាយ ។
- ខ) ថែរក្សាក្មេងៗនៅក្នុងអំឡុងម៉ោងថ្វាយបង្គំ ។
- គ) សួរសុខទុក្ខអ្នកជំងឺ និងអធិស្ឋានសម្រាប់ពួកគេ ។
- ឃ) ការជួយមនុស្សចាស់បានចូលរួមថ្វាយបង្គំ ។
- ង) ការនិយាយជាមួយអ្នកដែលចង់ដឹងអំពីជំនឿរបស់គ្រិស្តបរិស័ទ ។
- ច) ការថែរក្សាអគារក្រុមជំនុំ ។
- ឆ) បំពេញតម្រូវការដល់ក្រុមជំនុំដែលខ្វះខាត ។
- ជ) ជួយនៅក្នុងក្រុមតូច ។
- ឈ) ជួយលេងភ្លេងនៅក្នុងក្រុមថ្វាយបង្គំ ។
- ញ) ចូលរួមជាមួយក្រុមចម្រៀង។
- ដ) ចូលរួមនៅក្នុងក្រុមផ្សាយដំណឹងល្អ និង កម្មវិធីផ្សេងៗ ។

សកម្មភាពច្រើនពេក? Too Many Activities?

មិនត្រូវខ្វល់ខ្វាយឡើយ ប្រសិនបើអ្នកមិនបានចូលរួមច្រើនជាមួយនឹងសកម្មភាពទាំងអស់នេះទេនោះ។
ព្រះអម្ចាស់យល់ដល់អ្នក ហើយព្រះអង្គនឹងជួយដល់អ្នកឱ្យធ្វើអ្វីដែលអ្នកអាចធ្វើបាន។

អ្នកនឹងមានអំណរជាមួយសកម្មភាពទាំងនេះ នៅក្នុងជីវិតថ្មីរបស់អ្នក។ វានឹងក្លាយជាសេចក្តីអំណរមួយ នៅពេល
ដែលដឹងថា អ្នកជួយដល់អ្នកដទៃឱ្យជឿសុភមង្គលពីការដាក់ទណ្ឌកម្មអស់កល្ប មកជីវិតអស់កល្បជានិច្ចនោះ។ អ្វីគ្រប់យ៉ាង
ដែលអ្នកធ្វើសម្រាប់ព្រះជាម្ចាស់នៅពេលឥឡូវនេះ ព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកនៅក្នុងពិភពដែលជិតមកដល់។

អ្នកបានសិក្សាចប់មេរៀន នៅជំពូកមួយហើយនៅពេលនេះ អ្នកត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយនូវការវាយតម្លៃ
ជំពូកទីមួយ។ សូមមើលមេរៀនមុនៗឡើងវិញ បន្ទាប់មក ធ្វើតាមការណែនាំសន្លឹកចម្លើយជំពូកមួយ។ អ្នកគួរតែបំពេញឱ្យ
ចប់សព្វគ្រប់ និងផ្ញើសន្លឹកចម្លើយរបស់អ្នកទៅកាន់គ្រូណែនាំរបស់អ្នក ដើម្បីធ្វើការកែតម្រូវ។

សូមផ្ទៀងផ្ទើរយល់អ្នក

- ៧ គ) អត់ទោសឱ្យគាត់ និងបន្តចូលរួមថ្វាយបង្គំ។
- ១ ខ) ចំណាប់អារម្មណ៍សំខាន់របស់គេ។
- ៨ ហេថ្វី ១០:៣៥។
- ៤ គ) ចំណាយពេលវេលាជាមួយនឹងព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខ។
- ៩ ឃ្លា ក), ខ), ង), ច), និង ឆ) ជាប្រយោគដែលត្រូវធ្វើនៅពេលមានសន្តិវេលាក្នុងគ្រួសារ។
- ៥ ក) ការពន្យល់ពីរបៀបនៃការសង្គ្រោះដល់អ្នកដទៃ។
- ១៣ គ) ច្រៀងចេញពីដួងចិត្ត ដើម្បីថ្វាយសិរីរុងដល់ព្រះជាម្ចាស់ ។
- ៦ ឃ) ចម្លើយគឺ “ការលើកទឹកចិត្តគ្នាទៅវិញទៅមក អាចជាចម្លើយត្រឹមត្រូវ។”
- ១៤ ក) ព្រះជាម្ចាស់សប្បុរស និងប្រទានកិច្ចការល្អសម្រាប់គ្រប់គ្នា។